

តារាងសកលវិទ្យាល័យ និងវិទ្យាស្ថានបណ្តុះបណ្តាលគិលានុបដ្ឋាក ដែលមានការ  
ទទួលស្គាល់នៅក្នុងប្រទេសកម្ពុជា

ល.រ.	ឈ្មោះសកលវិទ្យាល័យ និងវិទ្យាស្ថាន	ប្រភេទ	អាសយដ្ឋាន
១	សាលាបច្ចេកទេសថែទាំ វេជ្ជសាស្ត្រ	រដ្ឋ	ផ្លូវយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១) ជិតមន្ទីរពេទ្យខ្មែរសូរៀត ១២៣០៦ ភ្នំពេញ ទូរស័ព្ទ៖ ០២៣ ២២០ ៤៧១ ទូរសារ៖ ០២៣ ២១១ ៨៤៤
២	សាលាមធ្យមសិក្សាសុខាភិ បាលភូមិភាគកំពត	រដ្ឋ	ភូមិកំពង់បាយ សង្កាត់កំពង់បាយ ក្រុង កំពត ខេត្តកំពត ទូរស័ព្ទ៖ ០៩៧ ៧៦៦ ១៧០៥ ទូរសារ៖ ០៣៣ ៩៣២ ៩៣១ ០៣៣ ៩៣២ ៧៣២ ០៣៣ ៩៣២ ៣៦៥ អ៊ីម៉ែល៖ <a href="mailto:krtc nang@yahoo.com">krtc nang@yahoo.com</a>
3	សាលាមធ្យមសិក្សាសុខាភិ បាលភូមិភាគបាត់ដំបង	រដ្ឋ	ភូមិរំចេក ៥ សង្កាត់រតនៈ ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ទូរស័ព្ទ៖ ០១៧ ៣៤៥ ៤៣៧ ០៩៦ ៣០៧ ៨២៨១ អ៊ីម៉ែល៖ <a href="mailto:battambang.rtc.2016@gmail.com">battambang.rtc.2016@gmail.com</a>
៤	សាលាមធ្យមសិក្សាសុខាភិ បាលភូមិភាគកំពង់ចាម	រដ្ឋ	មហាវិថីកេតុមាលា ភូមិ ៦ សង្កាត់ កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ ចាម ទូរសារ៖ ០៤២ ៩៤១ ៣១០ អ៊ីម៉ែល៖ <a href="mailto:tenmardy77@gmail.com">tenmardy77@gmail.com</a> <a href="mailto:huong.sarin@gmail.com">huong.sarin@gmail.com</a> <a href="mailto:sarin.huong@yahoo.com">sarin.huong@yahoo.com</a>
5	សាលាមធ្យមសិក្សាសុខាភិ បាលភូមិភាគស្ទឹងត្រែង	រដ្ឋ	ភូមិស្រែពោធិ៍ សង្កាត់ស្រែៈឫស្សី ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង

			<p>ទូរស័ព្ទ: ០៧៤ ២១០ ០៤១  អ៊ីម៉ែល: <a href="mailto:lengsoeutek@yahoo.com">lengsoeutek@yahoo.com</a>  <a href="mailto:rtc.stg@yahoo.com">rtc.stg@yahoo.com</a></p>
6	សាកលវិទ្យាល័យអន្តរជាតិ	ឯកជន	<p>អគារ ៨៩-៩១-៩៣ សង្កាត់ភ្នំពេញថ្មី  ខណ្ឌសែនសុខ ភ្នំពេញ កម្ពុជា  ទូរស័ព្ទ: (៨៥៥)០២៣ ៨៨១ ៦២៣  អ៊ីម៉ែល: <a href="mailto:iusabo@yahoo.com">iusabo@yahoo.com</a>  <a href="http://www.iu.edu.kh/index.php/about-university/contact-us">www.iu.edu.kh/index.php/about-university/contact-us</a></p>
៧	សាកលវិទ្យាល័យចេនឡា	ឯកជន	<p>ផ្ទះលេខ ៤៣ ផ្លូវលេខ ២៣១ ១២១៥៩  ភ្នំពេញ  ទូរស័ព្ទ: ០២៣ ៨៨៣ ២៦៩  អ៊ីម៉ែល: <a href="mailto:inf@chenla-edu.org">inf@chenla-edu.org</a></p>
៨	សាកលវិទ្យាល័យពុទ្ធិសាស្ត្រ	ឯកជន	<p>ផ្ទះលេខ ៥៥ ផ្លូវលេខ ១៨០-១៨៩  សង្កាត់បឹងរាំង ខណ្ឌដូនពេញ ភ្នំពេញ  ទូរស័ព្ទ: (៨៥៥)២៣ ២២១ ៦២៤  ទូរសារ: (៨៥៥)២៣ ២១១ ៧៧២  អ៊ីម៉ែល: <a href="mailto:info@puthisastra.edu.kh">info@puthisastra.edu.kh</a>  វេបសាយ: <a href="http://www.puthisastra.edu.kh">www.puthisastra.edu.kh</a></p>
៩	វិទ្យាស្ថានវិទ្យាសាស្ត្រអាស៊ី	ឯកជន	<p>ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ  សែនសុខ រាជធានីភ្នំពេញ (នៅជាប់  សាលារៀន អន្តរជាតិអូស្ត្រាលី និង  ទល់ពីក្រោយធនាគារជាតិថ្មី)  ទូរស័ព្ទ: (៨៥៥)២៣ ៦៦៦ ៨៦៦៦  (៨៥៥)១០ ៣០០ ៧៦៨  អ៊ីម៉ែល: <a href="mailto:info@ais-edu.com">info@ais-edu.com</a>  វេបសាយ: <a href="http://www.ais-edu.com">www.ais-edu.com</a></p>
១០	សាកលវិទ្យាល័យនីតុន	ឯកជន	<p>ផ្លូវកែវ ជា សង្កាត់ជ្រោយចង្វា ខណ្ឌ  ជ្រោយចង្វា ភ្នំពេញ កម្ពុជា  ទូរស័ព្ទ: ០៩៣ ៨៨៨ ៥៧៧  ០៩៣ ៨៨៨ ៥៦៩</p>

			<p>០៩៣ ៨៨៨ ៣៥៩</p> <p>០៩៣ ៨៨៨ ១១៥</p> <p>អ៊ីម៉ែល៖ <a href="mailto:info@norton-u.com">info@norton-u.com</a></p>
11	វិទ្យាស្ថានវិទ្យាសាស្ត្រថែទាំ និងអមវេជ្ជសាស្ត្រភ្នំពេញ	ឯកជន	<p>ផ្ទះលេខ ៦១០ ផ្លូវឧកញ៉ា ឃ្លាំងមៀង</p> <p>(ផ្លូវលេខ ៧០) ១២១០៥ ភ្នំពេញ</p> <p>ទូរស័ព្ទ៖ ០២៣ ៩៨៧ ០១១</p>
12	វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ	Public	<p>ផ្លូវជាតិលេខ ៣ ភូមិក្រាំងដូនទី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ</p> <p>ទូរស័ព្ទ៖ ០២៣ ៦៤៦ ៥៧៧៧</p> <p>អ៊ីម៉ែល៖ <a href="mailto:info@insti-sante.edu.kh">info@insti-sante.edu.kh</a></p> <p>វេបសាយ៖ <a href="http://www.insti-sante.edu.kh">www.insti-sante.edu.kh</a></p>
13	សាកលវិទ្យាល័យឡាយហូ	ឯកជន	<p>ក្រុម១១ មណ្ឌល៣ សង្កាត់ ២ ខេត្តព្រះសីហនុ</p> <p>ទូរស័ព្ទ៖ ០៣៤ ៩៣៤ ៤៩៨</p> <p>អ៊ីម៉ែល៖ <a href="mailto:admin@lifeun.edu.kh">admin@lifeun.edu.kh</a></p> <p>វេបសាយ៖ <a href="http://www.lifeun.edu.kh">www.lifeun.edu.kh</a></p>